



២,៥ លាន ហេតុផល

យុទ្ធសាស្ត្រប្រចាំប្រទេស (២០២១-២០២៦)

សហការក្នុងការដោះស្រាយយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់

ក្មេងស្រី ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង ២,៥លាននាក់

នៅប្រទេសកម្ពុជា

២,៥ លាន ហិកតុជល

សហការក្នុងភាពជាដៃគូយុទ្ធសាស្ត្រ
ដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់

ក្មេងស្រី ជាពិសេស ក្មេងស្រីវ័យចំណាស់ និងស្រ្តីវ័យក្មេង

២,៥ លាននាក់

នៅប្រទេសកម្ពុជា ២០២១-២០២៦

ជានរណា...

តើអង្គការភ្នែនអន្តរជាតិ និង
អង្គការភ្នែនអន្តរជាតិកម្ពុជា ជានរណា ?





អង្គការភ្នែនអន្តរជាតិ គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសជាង ៧៥ នៅជុំវិញពិភពលោក។



អង្គការភ្នែនអន្តរជាតិ បានចាប់ផ្តើមធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០០២ ដោយត្រូវបានគេស្គាល់ឈ្មោះថាជា អង្គការភ្នែនអន្តរជាតិកម្ពុជា។



ក្នុងមួយឆ្នាំៗ ការងាររបស់អង្គការភ្នែនអន្តរជាតិកម្ពុជាបានផ្តល់អត្ថប្រយោជន៍ដល់កុមារជាង ២០០.០០០នាក់ និងផ្ដោតលើប្រជាពលរដ្ឋជិត ៨០.០០០គ្រួសារ ក្នុងសហគមន៍ជាង ៥៨០ នៅទូទាំងប្រទេសកម្ពុជា។



គោលដៅជាសកលរបស់អង្គការភ្នែនអន្តរជាតិ គឺ ការខិតខំប្រឹងប្រែងដើម្បីពិភពលោកយុត្តិធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពភេទស្រី។



ដើម្បីសម្រេចបានគោលដៅរបស់ខ្លួននៅក្នុងការគាំទ្រកុមារអាចបំពេញបានសិទ្ធិរបស់ពួកគេ រួមទាំង សមភាពភេទស្រី អង្គការភ្នែនអន្តរជាតិបានកសាងភាពជាដៃគូប្រកបដោយវិជ្ជាជីវៈ និងការគោរពគ្នាទៅវិញទៅមកជាមួយស្ថាប័ន និងអ្នកពាក់ព័ន្ធជាច្រើន។



អង្គការភ្នែនអន្តរជាតិ ជឿជាក់ថា កិច្ចសហការជាមួយបុគ្គល សហគមន៍ អង្គការមិនមែនរដ្ឋាភិបាលដទៃទៀត សង្គមស៊ីវិល (ដូចជា ក្លឹបកុមារ និងក្រុមយុវជន) និងរាជរដ្ឋាភិបាល ពិតជាជួយចំណែកយ៉ាងសំខាន់នៅក្នុងការងារអភិវឌ្ឍន៍របស់យើងទាំងអស់គ្នា។



មហិច្ឆតា

តើអ្វីជាមហិច្ឆតារបស់


អង្គការក្លែនអន្តរជាតិកម្ពុជា ?



យុទ្ធសាស្ត្រប្រចាំប្រទេសឆ្នាំ ២០២១-២០២៦ និងបន្តកសាងគំរូអនុវត្តផ្នែកលើកស្ទួយដោយស្របទៅតាម បរិបទនៅក្នុងប្រទេសកម្ពុជាដែលយុវជនមានភាពស្វាហាប់ប្រកបដោយថាមពល។ ទ្រឹស្តីនៃការផ្លាស់ប្តូរបស់ផែនការយុទ្ធសាស្ត្រ៖

ភ្នាក់ងារនាំឱ្យមានការផ្លាស់ប្តូរ

ដៃគូអនុវត្ត



ក្មេងស្រី ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងជ្រើសរើសខ្លួនដើម្បី កំណត់អនាគតរបស់ពួកគេ

ក្មេងស្រី ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងមានសិទ្ធិគ្រប់គ្រងលើជីវិត និងកាត់តម្រូវការរបស់ពួកគេ ហើយអាចដោះស្រាយបញ្ហាកើតឡើងទាក់ទងនឹងពួកគេ

ក្មេងស្រី ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងចម្រើនវ័យមានការអប់រំ និងមានចំណេះដឹងជាមួយនឹងជំនាញ ចាំបាច់សម្រាប់ការងារ និងជីវិត

សម្លេងរបស់ក្មេងស្រី ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង

យើងនឹងសហការក្នុងភាពជាដៃគូយុទ្ធសាស្ត្រដើម្បីលើកកម្ពស់សិទ្ធិអំណាចក្មេងស្រី ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងនៅកម្ពុជា - នៅក្នុងភាពចម្រុះផ្សេងគ្នារបស់ពួកគេ - ដើម្បីលើកស្ទួយ សម្លេង និងតម្លៃពួកគេក្នុងការទទួលបានចំណេះដឹង ជំនាញ និងទំនុកចិត្តដែលពួកគេត្រូវការដើម្បី ទទួលបានសិទ្ធិ និងបំពេញបាន សក្តានុពលពេញលេញរបស់ខ្លួន។

ក្មេងស្រី ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង

២, ៥ លាននាក់

នៅប្រទេសកម្ពុជា ២០២១-២០២៦

មហិច្ឆតាក្នុងរយៈពេល ៥ឆ្នាំ

របស់អង្គការភ្នែងអន្តរជាតិកម្ពុជាសម្រាប់ ក្មេងស្រី ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងនៅកម្ពុជា

“បង្កើនកិច្ចសហការក្នុងភាពជាដៃគូយុទ្ធសាស្ត្រ”

អង្គការភ្នែងអន្តរជាតិកម្ពុជា ទទួលស្គាល់ថា ការបំពេញ
ការងារក្នុងកិច្ចសហការជាមួយក្រុមសំខាន់ៗដទៃទៀត
ដើម្បីពង្រីកការផ្លាស់ប្តូរសម្រាប់ក្មេងស្រី ជាពិសេស
ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងនៅកម្ពុជា គឺកាន់តែ
ធ្វើឱ្យអន្តរាគមន៍របស់យើងមានឥទ្ធិពលជាងមុន។
អង្គការភ្នែងអន្តរជាតិកម្ពុជា នឹងសហការជាមួយក្លឹបកុមារ
អង្គការយុវជន អង្គការសង្គមស៊ីវិល សាកលវិទ្យាល័យ
វិស័យឯកជន និងរាជរដ្ឋាភិបាល។



“លើកកម្ពស់សិទ្ធិអំណាចរបស់ក្មេងស្រី ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងនៅកម្ពុជា”

អង្គការភ្នែងអន្តរជាតិកម្ពុជានឹងធ្វើការជាមួយក្មេងស្រី
ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេង ដើម្បីអាចឱ្យ
ពួកគេមើលឃើញពីចំណុចខ្លាំង និងចំណេះដឹងរបស់ខ្លួន
ហើយខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីផ្តល់លទ្ធភាពដល់
ក្មេងស្រី ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេង
ក្នុងការបង្កើតជម្រើសផ្ទាល់ខ្លួនដោយឯករាជ្យសម្រាប់
ជីវិត ទំនាក់ទំនង ការអប់រំ ការងារ ។ល។



“រាប់បញ្ចូលនូវភាពចម្រុះផ្សេងគ្នាបស់ពួកគេ”



អង្គការភ្នែនអន្តរជាតិកម្ពុជា ទទួលស្គាល់ថា មានភាព
ចម្រុះផ្សេងគ្នានៅក្នុងចំណោមក្មេងស្រី ជាពិសេស
ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេង។

មិនមែនមនុស្សគ្រប់រូបសុទ្ធតែដូចគ្នាទាំងអស់នោះទេ!

អង្គការភ្នែនអន្តរជាតិកម្ពុជា នឹងផ្ដោតសំខាន់ទៅលើក្មេងស្រី
ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេង ដែលរង
ការរើសអើង រស់នៅក្នុងភាពក្រីក្រ និងក្រុមដែលត្រូវបានគេ
ទុកចោល រួមមាន ក្រុមជនជាតិដើមភាគតិច អ្នករស់នៅក្នុង
តំបន់ដាច់ស្រយាលដែលមិនទទួលបានសេវាគ្រប់គ្រាន់ ជនមានពិការភាព
និងក្រុមមានទំនោរនិន្នាការស្រឡាញ់ភេទដូចគ្នា។

“លើកស្ទួយសម្លេង”

អង្គការភ្នែនអន្តរជាតិកម្ពុជានឹងធ្វើការជាមួយក្មេងស្រី ជាពិសេស
ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងក្នុងការសម្រេចបានសិទ្ធិស្មើគ្នា។

អង្គការភ្នែនអន្តរជាតិកម្ពុជា នឹងលើកទឹកចិត្តក្មេងស្រី
ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងឱ្យហ៊ាន
និយាយប្រកបដោយចំណេះដឹង និងទំនុកចិត្ត

អំពីបញ្ហានានា ហើយអាចអភិវឌ្ឍខ្លួនក្លាយ
ជាអ្នកដឹកនាំ និងជាបុគ្គលគំរូសម្រាប់អ្នកដទៃ។



“គាំទ្រពួកគេទទួលបានចំណេះដឹង ជំនាញ និងទំនុកចិត្តដែលពួកគេត្រូវការ”

អង្គការភ្នែងអន្តរជាតិកម្ពុជានឹងផ្តោតសំខាន់ទៅលើក្មេងស្រីជាពិសេស ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេង ដោយគាំទ្រពួកគេក្នុងការទទួលបានចំណេះដឹង ជំនាញ និងទំនុកចិត្ត ដែលពួកគេត្រូវការចាំបាច់ដើម្បីត្រៀមខ្លួនសម្រាប់អនាគតរបស់ខ្លួន។



“គាំទ្រការបំពេញបានសិទ្ធិ និងសម្រេចបានសក្តានុពលពេញលេញរបស់ខ្លួន”

អង្គការភ្នែងអន្តរជាតិកម្ពុជានឹងសហការជាមួយក្មេងស្រីជាពិសេស ក្មេងស្រីវ័យជំទង់ និង ស្រ្តីវ័យក្មេងដើម្បីអាចឱ្យពួកគេទទួលបានសិទ្ធិសំខាន់ៗទាំង ៤ (សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួម) ហើយមានសមត្ថភាពកំណត់ និងសម្រេចបានមហិច្ឆតា និងក្តីស្រមៃរបស់ខ្លួន។



២,៥លាននាក់

ក្មេងស្រី ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងនៅប្រទេសកម្ពុជា

អង្គការភ្នែនអន្តរជាតិកម្ពុជា មានមហិច្ឆតាជួយដល់ ក្មេងស្រី ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេង ២,៥លាននាក់ (ទទួលផលដោយផ្ទាល់ចំនួន ១លាននាក់ និងប្រយោល ១,៥លាននាក់) អាច រៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍ ដើម្បីពង្រឹងសមត្ថភាព និងភាពធន់ ដែលអាចជួយឱ្យពួកគេអភិវឌ្ឍខ្លួនជាមនុស្សពេញវ័យ ប្រកបដោយសក្តានុពល។



ក្មេងស្រី និងស្រ្តី

ត្រូវមានឱកាសស្មើគ្នានឹង

ក្មេងប្រុស និងបុរស

ក្មេងស្រី និងស្រ្តី

ត្រូវបានគេផ្តល់តម្លៃស្មើគ្នានឹង

ក្មេងប្រុស និងបុរស

រៀនសូត្រ

ដឹកនាំ

សម្រេចចិត្ត

អភិវឌ្ឍ


កម្មវិធីជាយុទ្ធសាស្ត្រ

តើអង្គការក្លែងអន្តរជាតិកម្ពុជា ត្រូវអនុវត្ត
កម្មវិធីអ្វីខ្លះ ហើយប្រើប្រាស់យុទ្ធសាស្ត្រអ្វី?



កម្មវិធីស្នូលពហុវិស័យ

របស់អង្គការក្មេងអន្តរជាតិកម្ពុជា





ការចាប់ផ្តើមជាមួយសុខភាពល្អ

ផ្ដោតសំខាន់លើឪពុកម្តាយវ័យក្មេង អាយុពី ១៥ ដល់ ២៤ឆ្នាំ និងកូនៗ អាយុក្រោម ៦ឆ្នាំ

- ពង្រឹងសេវាសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ
- ផ្តល់ការអប់រំស្តីពីការចិញ្ចឹមកូនដែលឆ្លើយតបនឹងតម្រូវការយេនឌ័រ
- គាំទ្រថ្នាក់មត្តេយ្យសិក្សាសម្រាប់កុមារតូច
- គាំទ្រអន្តរាគមន៍ក្នុងការផ្លាស់ប្តូរឥរិយាបថប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនការប្រើប្រាស់បរិក្ខារអនាម័យឱ្យបានកាន់តែទូលំទូលាយនៅតាមសហគមន៍
- អនុវត្តសកម្មភាពកិច្ចសហការស្វែងរកមតិគាំទ្រលើគោលនយោបាយអភិវឌ្ឍន៍កុមារតូចដែលមានទស្សនទានយេនឌ័រគ្រប់ជ្រុងជ្រោយ និងពង្រឹងគោលនយោបាយកិច្ចការពារសង្គម និងគោលនយោបាយតាមវិស័យ។






កិច្ចការពារជំនាន់ថ្មី

ផ្ដោតសំខាន់លើក្មេងស្រី ក្មេងប្រុស និងយុវជន អាយុក្រោម ២៤ឆ្នាំ

- ទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាផ្នែកលើយេនឌ័រ ការរៀបការ និងការមានផ្ទៃពោះនៅវ័យក្មេង ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងតាមប្រព័ន្ធអនឡាញ
- លើកកម្ពស់ការចិញ្ចឹមកូនបែបវិជ្ជមាន
- គាំទ្រផ្នែកចិត្តសង្គម សេវាសង្គមកិច្ច ការបញ្ជូនទៅរកការគាំទ្រផ្នែកច្បាប់ និងយន្តការរាយការណ៍តាមប្រព័ន្ធខ្ចីដីថល
- ស្វែងរកការគាំទ្រមតិជាមួយអ្នកធ្វើសេចក្តីសម្រេចនៅគ្រប់កម្រិត សម្រាប់ការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវក្របខ័ណ្ឌគោលនយោបាយ និងច្បាប់ដែលឆ្លើយតបនឹងតម្រូវការយេនឌ័រ។





ការរៀនមួយជីវិត

ផ្ដោតសំខាន់លើក្មេងស្រី ក្មេងប្រុស និងយុវជន អាយុពី ៦ ដល់ ២៤ឆ្នាំ

- កែលម្អវិធីសាស្ត្របង្រៀនប្រកបដោយទស្សនទានយេនឌ័រ និងមានបរិយាបន្ន
- គាំទ្រសាលារៀនជាទីកន្លែងទទួលបានចំណេះដឹង ត្រូវបានការពារ និងមានសុវត្ថិភាព
- ពង្រឹងយន្តការចូលរៀន/ចូលរៀនឡើងវិញ រួមមាន ថ្នាក់ពន្លឺនការអប់រំ
- គាំទ្រការអភិវឌ្ឍ និងគុណភាពនៃឱកាសអប់រំជាជម្រើស ក៏ដូចជាលើកកម្ពស់ និងគាំទ្រគំនិតផ្តួចផ្តើមអប់រំដឹកនាំដោយសហគមន៍
- ពង្រឹងអភិបាលកិច្ចសាលារៀន ដើម្បីបង្កើនការគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាព និងមានបរិយាបន្ន
- ផ្តល់ការបណ្តុះបណ្តាលប្រកបដោយគុណភាព មានភាពពាក់ព័ន្ធ និងឆ្លើយតបនឹងតម្រូវការ ដើម្បីកសាងជំនាញ និងសមត្ថភាព
- ជំរុញការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍ និងបណ្តុះបណ្តាលជំនាញដល់យុវជន
- ជំរុញការគាំទ្រពីឪពុកម្តាយ អ្នកថែទាំ និងសមាជិកគ្រួសារជាបុរសចំពោះក្មេងស្រី ជាពិសេសក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង ក្នុងការទទួលបានលទ្ធភាពផ្នែកសង្គម និងការងាររបស់ពួកគេ
- ស្វែងរកការគាំទ្រពិជាមួយរាជរដ្ឋាភិបាលថ្នាក់ជាតិ និងកម្រិតមូលដ្ឋានដើម្បីកែលម្អគោលនយោបាយទីផ្សារការងារប្រកបដោយទស្សនទានយេនឌ័រ។





ភាពដឹកនាំរបស់ក្មេងស្រី

ផ្ដោតសំខាន់លើក្មេងស្រីវ័យជំទង់ និងស្រីវ័យក្មេង អាយុពី ១២ ដល់ ២៤ឆ្នាំ

- លើកកម្ពស់សមត្ថភាពរបស់មនុស្សវ័យជំទង់ និងយុវជន ដើម្បីផ្លាស់ប្តូរវិសមភាពនៃទំនាក់ទំនងអំណាច
- ជំរុញការចូលរួមរបស់គ្រួសារ អ្នកថែទាំ និងសហគមន៍ ក្នុងការគាំទ្រយុវជន ជាពិសេសស្រីវ័យក្មេង ដើម្បីទទួលស្គាល់ពួកគេនៅក្នុងសង្គម
- សហការជាមួយបណ្តាញផ្សព្វផ្សាយព័ត៌មាន ក្នុងការលើកកម្ពស់ការបញ្ចេញសម្លេង និងការលើកឡើងនូវបញ្ហារបស់យុវជន ការផ្លាស់ប្តូរក្នុងសង្គម និងកិច្ចខិតខំប្រឹងប្រែងដើម្បីសមភាពយេនឌ័រ
- គាំទ្រអង្គការ/ក្រុមយុវជនឱ្យដាក់បញ្ចូលបញ្ហារបស់យុវជននៅក្នុងរបៀបវារៈនៃការរៀបចំគោលនយោបាយ តាមរយៈកិច្ចសន្ទនាស្តីពីគោលនយោបាយ ការងាររំសួលរកការគាំទ្រមតិយន្តការគណនេយ្យភាពសាធារណៈ និងសង្គម។



គាំទ្រដោយរបៀបណា

តើកម្មវិធីរបស់អង្គការភ្នែកអន្តរជាតិកម្ពុជា
នឹងគាំទ្រក្រុមគោលដៅទាំងនោះដោយ
របៀបណា ?



“យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”

កម្មវិធីស្នូល៣ហ៊ុនស៊ីមចំនួន ៤ រួមបញ្ចូលនូវវិស័យជាច្រើន

ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវ គោលបំណង និងសេវាជារួមដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់ក្រុមគោលដៅនៅក្នុងឆ្នាំ ២០២១-២០២៦។

អន្តរាគមន៍នៃកម្មវិធីស្នូល និងក្រុមគោលដៅ



ការចាប់ផ្តើមជាមួយសុខភាពល្អ

(កម្មវិធី៣ហ៊ុនស៊ីមនៃអាហារូបត្ថម្ភ ការគាំពារ និងអភិវឌ្ឍន៍កុមារតូច និងទឹកស្អាត និងអនាម័យ)
ផ្តោតសំខាន់លើឪពុកម្តាយវ័យក្មេង អាយុពី ១៥ ដល់ ២៤ឆ្នាំ និងកូនៗ អាយុក្រោម ៦ឆ្នាំ។

1



កិច្ចការពារជំនាន់ថ្មី

(រួមមាន ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារ រួមទាំងតាមប្រព័ន្ធអនឡាញ ក្រុមមានទំនោរនិន្នាការស្រលាញ់ ភេទដូចគ្នា ការរៀបការ និងការមានផ្ទៃពោះនៅវ័យក្មេង កុមារដែលត្រូវបានឪពុកម្តាយទុកចោល រួមទាំងកម្មវិធីអន្តរប្រទេស)
ផ្តោតសំខាន់លើក្មេងស្រី ក្មេងប្រុស និងយុវជន អាយុក្រោម ២៤ឆ្នាំ។

2

3



ការរៀនមួយជីវិត

(រួមមាន ការអប់រំប្រកបដោយគុណភាព និងមាន បរិយាបន្ន ការអភិវឌ្ឍជំនាញ និងបំណិនជីវិត រួមទាំង សុខភាពបន្តពូជ និងសិទ្ធិរបស់មនុស្សវ័យជំទង់) ផ្ដោតសំខាន់លើក្មេងស្រី ក្មេងប្រុស និងយុវជន អាយុពី ៦ ដល់ ២៤ឆ្នាំ។

4



ភាពដឹកនាំរបស់ក្មេងស្រី

(រួមមាន ការពង្រឹងសិទ្ធិអំណាចនិងភាពជាអ្នកដឹកនាំ ភាពជាពលរដ្ឋសកម្ម និងការចូលរួមក្នុងនាមជាពលរដ្ឋ) ផ្ដោតសំខាន់លើក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេង អាយុពី ១២ ដល់ ២៤ឆ្នាំ។



ក្រៅពីកម្មវិធីស្នូលទាំង ៤ នេះ អង្គការភ្នែងអន្តរជាតិកម្ពុជា មានអន្តរាគមន៍ ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ ភាពធននឹងអាកាសធាតុ និងនិរន្តរភាព បរិស្ថាន ដែលជាប្រធានបទអន្តរវិស័យនៅក្នុងកម្មវិធីទាំងអស់ ជាពិសេស កម្មវិធីរៀនមួយជីវិត និងកម្មវិធីភាពដឹកនាំរបស់ក្មេងស្រី។

តើអនុវត្តកម្មវិធីនៅកន្លែងណាខ្លះ?

ឧត្តមានជ័យ

ស្ទឹងត្រែង

រតនគិរី

សៀមរាប

បាត់ដំបង

ក្រចេះ

ភ្នំពេញ

ការិយាល័យប្រចាំប្រទេស

ខេត្តយើងប្រតិបត្តិការ

រតនគិរី **សៀមរាប**

ស្ទឹងត្រែង **ក្រចេះ**

បាត់ដំបង **ការិយាល័យបេសស័យើង**

ឧត្តមានជ័យ



ហេតុអ្វីបានជា អង្គការក្មេងអន្តរជាតិកម្ពុជា ផ្ដោតសំខាន់លើសិទ្ធិក្មេងស្រី ជាពិសេស សិទ្ធិក្មេងស្រីវ័យជំទង់ និងសិទ្ធិស្ត្រីវ័យក្មេង



ដោយសារតែ

- ក្មេងស្រី និងស្ត្រី ទទួលរងអំពើហិង្សាច្រើនជាង ក្មេងប្រុស និងបុរស
- ក្មេងស្រី និងស្ត្រី ទទួលរងការរើសអើងញឹកញាប់ជាង ក្មេងប្រុស និងបុរស
ក្នុងទិដ្ឋភាពនីមួយៗ នៃជីវិតរបស់ខ្លួន (សង្គម សេដ្ឋកិច្ច នយោបាយ
វប្បធម៌ និងស្មារតី/ជំនឿ)
- ក្មេងស្រី និងស្ត្រី មានឱកាសអប់រំតិចជាង ក្មេងប្រុស និងបុរស
- ក្មេងស្រី និងស្ត្រី មិនទទួលបានការគោរព ឬ ផ្តល់តម្លៃសង្គមដូច
ក្មេងប្រុស និងបុរស
- គំនិត និងទស្សនៈរបស់ក្មេងស្រី និងស្ត្រី មិនទទួលបានការចាប់អារម្មណ៍
ឬ ការយកចិត្តទុកដាក់ ដូចគំនិត និងទស្សនៈរបស់ ក្មេងប្រុស និងបុរស
- ក្មេងស្រី និងស្ត្រី ទទួលបានប្រាក់ឈ្នួលតិចជាង ក្មេងប្រុស និងបុរស
(ចំពោះការងារ ឬ មុខតំណែងដូចគ្នា)
- ក្មេងស្រី និងស្ត្រី មានការលំបាកជាង ក្មេងប្រុស និងបុរស ក្នុងការទទួលបាន
សិទ្ធិរបស់ខ្លួន ដោយសារមូលហេតុសង្គម វប្បធម៌ និងនយោបាយ
- ក្មេងស្រី និងស្ត្រី ត្រូវបានគេមើលរំលង
នៅក្នុងឯកសារគោលនយោបាយរបស់
រាជរដ្ឋាភិបាល

មិនយូរក្តីធម៌ទេ !

ដល់ពេលហើយ ដែល

**ក្មេងស្រី និងស្ត្រី ត្រូវទទួលបាន
សមភាពប្រសព្វគ្នា !**



ក្នុងនាមជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌ដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពភេទស្រី
អង្គការក្លែនអន្តរជាតិមិនអត់ឆោនចំពោះរាល់ករណីនៃការរំលោភបំពាន និងអំពើហិង្សាលើកុមារ ឬ យុវជនឡើយ។

យុទ្ធសាស្ត្រប្រចាំប្រទេស ២០២១-២០២៦

២,៥ លាន ហិកតឆ័ល

សហការក្នុងភាពជាដៃគូយុទ្ធសាស្ត្រ
ដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់

ក្មេងស្រី ជាពិសេស ក្មេងស្រីវ័យជំនង់ និងស្ត្រីវ័យក្មេង

២,៥ លាននាក់

នៅប្រទេសកម្ពុជា ២០២១-២០២៦



+855 (0) 23 217 214



www.plan-international.org/cambodia



Plan International Cambodia



Plan International Cambodia



Plan International Cambodia



Plan International Cambodia